

កម្ពុជា៖ ក្រុមអ្នកជំនាញ អ.ស.ប មានការព្រួយកង្វល់ចំពោះការបង្ក្រាបសង្គមស៊ីវិល និងការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស

ទីក្រុងហ្សឺណែវ (១៦ វិច្ឆិកា ២០២០) - ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប* នៅថ្ងៃនេះ បានសម្តែងកង្វល់អំពីការបង្កើនការរឹតត្បិតលើសង្គមស៊ីវិលនៅប្រទេសកម្ពុជា និងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។

“ខ្ញុំមានការព្រួយកង្វល់ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា មានអ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ ចំនួន ២១ នាក់ បានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពានក្នុងរយៈពេលបីខែកន្លងមកនេះ” បើតាមប្រសាសន៍របស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។

“ខ្ញុំបានពិនិត្យឡើងវិញនូវវីដេអូដែលអាចរកបានជាសាធារណៈ ដែលកម្លាំងសន្តិសុខបានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី មិនឱ្យប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការជួបប្រជុំដោយសន្តិវិធី។ ការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈមធ្យោបាយសន្តិវិធី មិនមែនជាបទល្មើសនោះទេ។”

លោកស្រី Mary Lawlor បានយោងទៅលើករណីមួយចំនួនដែលមានការរាយការណ៍ថា មានការចាប់ឃុំខ្លួនដើម្បីដាក់ទោសដល់អ្នកការពារសិទ្ធិមនុស្សចំពោះការបំពេញការងាររបស់ពួកគេ។ អ្នកការពារសិទ្ធិមនុស្សលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីករណីសិក្សានៅខេត្តត្បូងឃ្មុំដែលបានត្រូវគេយកដីរបស់ពួកគេ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បន្ទាប់មកអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ផ្សេងទៀត ដែលបានធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនរបស់លោក រ៉ុង ឈុន ក៏ត្រូវបានចាប់ខ្លួនផងដែរ។ មានមនុស្ស ១២ នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបានបដិសេធពាក្យសុំនៅក្រៅឃុំ និងកំពុងប្រឈមនឹងការចោទប្រកាន់នានា ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។

លោកស្រី Lawlor មានប្រសាសន៍ថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានដាក់ទោសព្រហ្មទណ្ឌចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយសេចក្តីក្លាហានរបស់ពួកគេ ដើម្បីការពារសិទ្ធិអ្នកដទៃឡើយ”។ “ខ្ញុំកាន់តែមានកង្វល់ ចំពោះលំនាំដដែលៗនៃការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សដែលបានធ្វើការតស៊ូមតិប្រឆាំងនឹងការឃុំខ្លួន ឬការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្សដូចគ្នា។ លំនាំនេះ ត្រូវតែបញ្ចប់”។

លោកស្រី Lawlor ក៏បានសម្តែងកង្វល់ចំពោះការឃុំខ្លួនអ្នកការពារបរិស្ថាន ការប្រើប្រាស់អំពើហិង្សាលើក្រុមគ្រួសាររបស់សកម្មជនដែលជាប់ឃុំ និងករណីព្រះសង្ឃមួយអង្គ ដែលត្រូវបានចាប់ផ្តើមដោយសារសកម្មភាពសិទ្ធិមនុស្សរបស់ព្រះអង្គ។ អ្នកការពារសិទ្ធិមនុស្សពីរនាក់ទៀត ដែលឃ្នាំមើលបាតុកម្មមួយត្រូវបានគំរាមដោយសារតែបានចតរូបការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី។ មេដឹកនាំសហជីពក៏ត្រូវទទួលរងការគំរាមកំហែងជុំវិញផែនការធ្វើកូដកម្មរបស់ពួកគេ ហើយក្រុមសង្គមស៊ីវិលមួយចំនួននិយាយថា ពួកគេត្រូវបានយាយីខាននៅការិយាល័យរបស់ពួកគេ ដោយមន្ត្រីមួយចំនួនដែលបានមកជួបពួកគេ។

លោកស្រី Lawlor មានប្រសាសន៍ថា “វាហាក់ដូចជាគ្មានកំណត់ថានរណាដែលអាជ្ញាធរនឹងត្រូវកំណត់គោលដៅនោះទេ ធ្វើឱ្យសកម្មភាពរបស់ពួកគេនៅក្នុងប៉ុន្មានខែថ្មីៗនេះ លេចចេញជាការប៉ុនប៉ងរួមមួយដើម្បីលុបបំបាត់លំហូរលរដ្ឋ និងរារាំងការងាររបស់អ្នកការពារសិទ្ធិមនុស្ស។

អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ទីត បានមានប្រសាសន៍ថា “ខ្ញុំមានកង្វល់យ៉ាងខ្លាំងថា ផលប៉ះពាល់មកលើសង្គមស៊ីវិលនឹងនៅតែមានបន្តទៀត ហើយខ្ញុំសូមជម្រុញឱ្យអាជ្ញាធរបញ្ឈប់វិធីសាស្ត្រដីគ្រោះថ្នាក់នេះ ដល់អ្នកការពារសិទ្ធិមនុស្ស និងជួយសម្រួលដល់សេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំ ដើម្បីជាប្រយោជន៍ដល់សមាជិកគ្រប់រូបនៃសង្គមនៅប្រទេសកម្ពុជា”។

លោកស្រី Lawlor បានមានប្រសាសន៍ថា “ដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្ញុំ ទៅកាន់មហាសន្និបាត ប្រព័ន្ធអង្គការសហប្រជាជាតិមានតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់អ្នកការពារសិទ្ធិមនុស្សគ្រប់រូប រួមទាំងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាដែលប្រឈមនឹងហានិភ័យផងដែរ”។

ចប់

សេចក្តីអំពាវនាវរបស់លោកស្រី Lawlor ត្រូវបានអនុម័តយល់ព្រមដោយលោកស្រី រ៉ូណា ស្ទីត [អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា](#); លោក Clément Nyaletsossi Voule [អ្នករាយ](#)

ការណ៍ពិសេសស្តីពីសិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិសមាគម; លោកស្រី Elizabeth Broderick (ប្រធាន) លោកស្រី Meskerem Geset Techane លោកស្រី Ivana Radačić លោកស្រី Elena Dorothy Estrada Tanck លោកស្រី Melissa Upreti (អនុប្រធាន) ក្រុមការងារស្តីពីការរើសអើងប្រឆាំងនឹងស្ត្រី និងក្មេងស្រី និងលោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់។

លោកស្រី Mary Lawlor (អៀរឡង់) ជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។ បច្ចុប្បន្ននេះ លោកស្រីជាសាស្ត្រាចារ្យផ្នែកធុរកិច្ច និងសិទ្ធិមនុស្សនៅមហាវិទ្យាល័យ Trinity College Dublin ។ លោកស្រីធ្លាប់ជាស្ថាបនិកនៃអ្នកការពារសិទ្ធិមនុស្សជួរមុខ - អង្គការមូលនិធិអន្តរជាតិសម្រាប់ការការពារអ្នកការពារសិទ្ធិមនុស្ស។ ក្នុងនាមជានាយកប្រតិបត្តិ ចាប់ពីឆ្នាំ ២០០១-២០១៦ លោកស្រីបានតំណាងអ្នកការពារសិទ្ធិមនុស្សជួរមុខ និងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍មូលនិធិនេះ។ លោកស្រី Lawlor ជានាយកផ្នែកអៀរឡង់នៃអង្គការលើកលែងទោសអន្តរជាតិ ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០០ បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៅឆ្នាំ១៩៧៥ និងត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៧។

សម្រាប់ព័ត៌មានបន្ថែម និងសំណើប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង Adriana Zarraluqui តាមរយៈទូរស័ព្ទលេខ +៤១ ២២ ៩១៧ ៩៩៦៥ ឬអ៊ីម៉ែល azarraluqui@ohchr.org ឬសរសេរទៅអ៊ីម៉ែល defenders@ohchr.org

សម្រាប់ការសាកសួរព័ត៌មានទាក់ទងនឹងអ្នកជំនាញឯករាជ្យផ្សេងទៀតរបស់អង្គការសហប្រជាជាតិ សូមទាក់ទង Renato de Souza តាមរយៈទូរស័ព្ទលេខ +41 ២២ ៩២៨ ៩៨៥៥ ឬអ៊ីម៉ែល rosariodesouza@ohchr.org លោក Jeremy Laurence តាមរយៈទូរស័ព្ទលេខ + ៤១ ២២ ៩១៧ ៧៥៧៨ ឬអ៊ីម៉ែល jlaurence@ohchr.org និង Kitty McKinsey តាមរយៈអ៊ីម៉ែល kmckinsey@ohchr.org

សិទ្ធិមនុស្ស អ.ស.ប ទំព័រប្រទេស៖ [ប្រទេសកម្ពុជា](#)

តាមដានព័ត៌មានទាក់ទងនឹងអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់ អ.ស.ប នៅលើផ្ទៃកញ្ចប់ @UN_SPExperts

តើអ្នកមានកង្វល់អំពីពិភពលោកដែលយើងរស់នៅឬទេ?
ដូច្នោះ សូមក្រោកឈរដើម្បីសិទ្ធិនរណាម្នាក់នៅថ្ងៃនេះ។
#Standup4humanrights
ហើយចូលទៅកាន់គេហទំព័រ <http://www.standup4humanrights.org>